



ត្រូវការបន្ថែម  
ការការពារមែនទេ ?

ធានារ៉ាប់រងបន្ថែមជាក្រុម  
សម្រាប់ប្រាក់ឧបត្ថម្ភ  
សម្រាកនៅមន្ទីរពេទ្យដោយ  
គ្រោះថ្នាក់ជាយថាហេតុ



# I តារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រង

| អត្ថប្រយោជន៍ធានារ៉ាប់រង                                                                                                                                                                                                                                                                                         |                                                                     | គម្រោង<br>Platinum | គម្រោង<br>Gold | គម្រោង<br>Sliver |
|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|---------------------------------------------------------------------|--------------------|----------------|------------------|
| ក្នុងករណីអ្នកត្រូវបាន<br>ធានារ៉ាប់រងជួបគ្រោះថ្នាក់<br>ជាយថាហេតុ ហើយបាន<br>ចូលសម្រាកព្យាបាលនៅ<br>មូលដ្ឋានសុខាភិបាលស្រប<br>ច្បាប់ណាមួយក្នុងព្រះរាជា<br>ណាចក្រកម្ពុជាដោយសារ<br>គ្រោះថ្នាក់នោះ នឹងទទួល<br>បាន” ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ<br>” ដោយផ្អែកតាមចំនួនថ្ងៃ<br>សម្រាកព្យាបាលជាក់ស្តែង<br>ដកចេញនូវ ៣ថ្ងៃដំបូង។ | ប្រាក់ឧបត្ថម្ភខ្ពស់<br>បំផុតប្រចាំឆ្នាំ                             | \$6,600            | \$2,880        | \$1,440          |
|                                                                                                                                                                                                                                                                                                                 | “ប្រាក់ឧបត្ថម្ភ<br>តប្រចាំថ្ងៃ”                                     | \$30 / ថ្ងៃ        | \$16 / ថ្ងៃ    | \$12 / ថ្ងៃ      |
|                                                                                                                                                                                                                                                                                                                 | ចំនួនថ្ងៃផ្តល់<br>ប្រាក់ឧបត្ថម្ភ<br>ក្នុងមួយលើក                     | 120 ថ្ងៃ           | 100 ថ្ងៃ       | 80 ថ្ងៃ          |
|                                                                                                                                                                                                                                                                                                                 | ចំនួនថ្ងៃ<br>សរុបក្នុង<br>ការផ្តល់<br>ប្រាក់ឧបត្ថម្ភ<br>ប្រចាំឆ្នាំ | 220 ថ្ងៃ           | 180 ថ្ងៃ       | 120 ថ្ងៃ         |
| បុព្វលាភធានារ៉ាប់រង                                                                                                                                                                                                                                                                                             |                                                                     | \$29               | \$13           | \$7              |

## I ករណីមិនធានា

១. ការចំណាយក្នុងការព្យាបាលជំងឺ ការថែសម្បជ័យ ការថែទាំផ្ទេញ ឬការព្យាបាលផ្ទេញរបស់អ្នកត្រូវបាន  
ធានារ៉ាប់រង ដែល មិនស្ថិតក្រោមវិសាលភាពនៃការធានា ក្រុមហ៊ុននឹងមិនមាន កាតព្វកិច្ចផ្តល់សំណងឡើយ។
២. អ្នកត្រូវបានធានារ៉ាប់រងសម្រាកនៅមន្ទីរពេទ្យក្រៅព្រះរាជាណាចក្រកម្ពុជា។
៣. ក្រុមហ៊ុនធានារ៉ាប់រងមិនមានកាតព្វកិច្ចផ្តល់សំណងឡើយ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងសម្រាកនៅ  
មន្ទីរពេទ្យ ដោយ សារតែព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖
- (១) ព្រឹត្តិការណ៍ផ្សេងៗនៃ “ករណីមិនធានា” ដូចបានចែងក្នុងផលិតផលធានារ៉ាប់រងមូលដ្ឋាន  
 (“គម្រោងការពារខ្លួន” ជាក្រុម)។
  - (២) ការសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលមិនមែនបណ្តាល មកពីគ្រោះថ្នាក់ជាយថាហេតុ។
  - (៣) ការពិនិត្យសុខភាពទូទៅ ការថែទាំសុខភាព ការព្យាបាល ស្តារកាយសម្បទា (rehabilitation  
therapy) ការព្យាបាលដោយចលនា (physiotherapy) ការប្រើក្សាយោបល់ផ្នែកចិត្តសាស្ត្រ ឬការ  
ព្យាបាលផ្នែកចិត្តសាស្ត្រ។

ចំណាំ៖ ខិតប័ណ្ណផ្សព្វផ្សាយនេះគឺជាការព័ណ៌នាដោយសង្ខេប។ សម្រាប់ព័ត៌មានលម្អិត សូមអាន  
ខ និងលក្ខខណ្ឌធានារ៉ាប់រង។ ក្នុងករណីដែលកើតមានភាពមិនស៊ីចង្វាក់គ្នា ត្រូវយក ខ និងលក្ខខណ្ឌ  
ធានារ៉ាប់រងជាគោល។